




ការពារខ្លួនអ្នក

និងអ្នកដទៃពី


មេរោគកូរ៉ូណាប្រភេទថ្មី



ស្ថិតនៅផ្ទះនៅពេលអ្នកឈឺ។



លាងដៃរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹករយៈពេលយ៉ាងតិច 20 វិនាទី។ បើសិនជាមិនមានសាប៊ូ និងទឹក សូមប្រើ ទឹកអនាម័យលាងដៃដែលមានជាតិអាល់កុលយ៉ាងតិច 60%។



គ្របមាត់ពេលអ្នកក្អក ឬកណ្តាលដោយប្រើក្រណាត់ជូតមាត់ បន្ទាប់មកបោះចោលក្រណាត់ជូតមាត់ក្នុងធុងសម្រាម។ បើសិនជាអ្នកមិនមានក្រណាត់ជូតមាត់ ចូរក្អកដាក់ដៃអាររបស់អ្នក។



ដាក់កម្រិតលើការប៉ះពាល់ជិតស្និទ្ធជាមួយមនុស្សដែលឈឺ។

សូមជិះដោយសុវត្ថិភាព!

